

ការគាំទ្រដល់អ្នកកាន់តំណែងសាសនាចក្រ

ប្រធាន ខៀវច័រី អេហ្វ អុជដូហ្វ

ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយ

ត្រូវបានដាក់ស្នើសុំឱ្យ យើងគាំទ្រដល់ ថ្វីម៉ាស ស្តេនស៊ើរ ម៉នសុន ជាព្យាការី អ្នកមើលឈុត ជាអ្នកទទួលវិវរណៈ និងជាប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធច្រូចុងក្រោយ ហិនរី ប៊ី អារវិង ជាទីប្រឹក្សាទីមួយនៅក្នុង គណៈប្រធានទីមួយ ព្រមទាំង ខៀវច័រី អេហ្វ អុជដូហ្វ ជាទីប្រឹក្សាទីពីរ នៅក្នុងគណៈប្រធានទីមួយ។

អស់អ្នកដែលគាំទ្រ សូមបង្ហាញ។

មានអ្នកណាជំទាស់ សូមបង្ហាញ។

ត្រូវបានដាក់ស្នើសុំឱ្យយើងគាំទ្រដល់ ប៊ិយដ៍ យីនីធី ដាក់ក៏ ជាប្រធាននៃក្រុមសាវកដប់ពីរនាក់ ហើយតទៅនេះជាសមាជិកនៃក្រុមនោះ៖ ប៊ិយដ៍ ខេ ដាក់ក៏ អិល ថម ភែរី វ៉ែសុល អិម ណិលសុន ដាល្លិន អេក អូក អិម វ៉ែសុល បាឡឺដ វីធាដ ដី ស្តុត រ៉ូប៊ីត ឌី ហ្វែល ដៃហ្វ្រី អ័រ ហ្វឡិន ដេវីឌ អេ បេដណា យ៉ូន ចិនអិល យុក ឌី ថត គ្រីស្ទហ្វីសិន នៃល អិល អាន់ឌើរសិន

អស់អ្នកដែលគាំទ្រ សូមបង្ហាញ។

មានការជំទាស់ សូមបង្ហាញ។

ត្រូវបានដាក់ស្នើសុំឱ្យយើងគាំទ្រដល់ ទីប្រឹក្សាទាំងពីរនៅក្នុងគណៈប្រធានទីមួយ និងសាវកដប់ពីរនាក់ ជាព្យាការី អ្នកមើលឈុត និងជាអ្នកទទួលវិវរណៈ។

អស់អ្នកដែលគាំទ្រ សូមបង្ហាញការគាំទ្រ។

បើមានអ្នកជំទាស់ សូមបង្ហាញសញ្ញាដូចគ្នា។

ត្រូវបានដាក់ស្នើសុំឱ្យយើងដោះលែងក្រុមចិតសិបប្រចាំតំបន់ដូចខាងក្រោម ដែលមានប្រសិទ្ធភាព ចាប់ពី ថ្ងៃ ទី 1 ខែឧសភា ឆ្នាំ 2010 នេះ៖

ជំហ្គ អិម អាល់វ៉ាវ៉ាដូ
ហ្វឹរី អេស អាម៉ាតូ
មេនូល អាវ៉េស្ស
ដើរ ឌី អាវ៉ិលឡាហ្គា
ម៉ាស៊ីឡូ បាលហ្វារីនី
ហ្វីណាដូ អ៊ី កាល់ឌីរ៉ុន
ហ្គាប្រៀល អេ កាំផូស
ហ្សូ ជេន ឆៃ
ហ្គារីអូ អេ ខូភី
វ៉ាណាលដូ ដា ខូស្តា
ចន ស៊ី ដាលតុន
ខាល់វីន អេ ដុលខាន់
វ៉េនឌី ឌី ហ្វាក
រ៉ូប៊ីត អេច ហ្គាហ្វូ
ជីវីត ដបុលយូ ហ្វូង
ហ្វីរីច ដេ ហ្គូតស៍
អេស ហ្វារ៉ាស៊ី ហ្វូស្សេន
រ៉ូណាល់ ដេ ហោមម៉ូន
ស្ទីហ្វីន ដបុលយូ ហោនសិន
យ៉ូ ចិន (ហ្វីលីប) ហ្វូ
ប៉ាទ្រិច យេនរ៉ូន
គ្រីស្ទីអាន់ អេច គ្លីវេង
ឡារី អេ ឡារីនស៍
រ៉ូប៊ីត ដបុលយូ លីស៍
អេហ្វូ វី ឡូលី
ជូអាន់ អេ ម៉ាតូកា
ភី ហ្គី ម៉ាល
ខាឡូស អេស អូបតា
អាណីចស្សេដី អេ អូដុម
អេ រ៉ូឡេនដូ អូយ៉ូឡា
មីលវីន អេ ភីគីនស៍
ជេមស៍ ស៊ី ផែរី

ចន ស៊ី ភីប្រើ
ដីនណា អិម វីស៍
ឌី ឆេដ វីចនាដសិន
ម៉ូរី ដបុលយូ ឆូហូ
ហោនស៍ ធី ស៊ូរីនសិន
ចន ស៊ី តេហ្គីត
ដូណាល ភី តេននី
ដី ភីរីន វីកយី
ជូអាន់ អេ រ៉ូនដ្រា
គូហ្សូហ្គីតូ យ៉ាម៉ាហ្គីតី

អស់អ្នកដែលចង់ចូលរួមជាមួយយើងដើម្បីថ្លែងអំណរគុណចំពោះការបំរើដ៏ល្អវិសេសវិសាលរបស់ពួកគាត់
សូមបង្ហាញ។

ត្រូវបានដាក់ស្នើសុំឱ្យយើងដោះលែងស៊ុស្វីរ ឆែល ស៊ី និងម៉ាហ្គារីត អេស ព្រមទាំងវីកគី អេហូ ម៉ាសូម៉ាវី
ពីគណៈប្រធានអង្គការបឋមសិក្សាទូទៅ។

យើងក៏ដោះលែងសមាជិកទាំងអស់នៅក្នុងក្រុមប្រឹក្សាអង្គការបឋមសិក្សាទូទៅផងដែរ។

អស់អ្នកដែលចង់ចូលរួមជាមួយយើងដើម្បីបង្ហាញអំណរគុណ ចំពោះការបំរើដ៏ប្រកបដោយការលះបង់
របស់បងប្អូនស្រីទាំងនេះ សូមបង្ហាញ។

ត្រូវបានដាក់ស្នើសុំឱ្យយើងគាំទ្រដល់ ពួកចិតសិបនាក់ប្រចាំតំបន់ថ្មីដូចខាងក្រោម៖

អាយអាន់ អេស អ័ដីន
ហ្វីលីប ខេ រុស្សី
រ៉ូននី ជេ ខាប្រើវ៉ា
វ៉េណាតូ ខាភីឡីតី
ផល ឌី អិម គ្រីស្ទីនសិន
រ៉ូដីរីអូ ដី អរ ក្រូស្ស
ដូណាល់ ឌី ឌីស្សលី
ចច អ័រ ដូណាល់សិន

អិនី បី អេកុង
គ្រីស្ទាន ហ្វីងហ្គីល
ក្រេហ្គ ដី ហ្វីលី
ជេវីល អិល ហ្គាន
ជេក អិន ជេវ៉ាដ
អិម យីធី ហ្គីឌិនស៍
ប្រេន ជេ ហិលី
ជូ ឆាង ជូន
ចច អិម យីឡេ
ខែន អូ លីវិត
អាឡិចហ្សានឌី ធី ម៉េស្ត្រូ
អាវ៉ាយីក វី មីណាស្យាន
ធី ជេកសិន ម៉ាកាបេឡា
អេស ហ្គីហ្គត រៀលសិន
វ៉ាឡេនទីន អេហ្វ រូណេហ្សូ
ជេហ្វ្រី អ៊ី អូលសិន
អ័រ អ៊ីងវ៉ា អូលសិន
រ៉ូប៊ីត អិន ជាកកី
ណាធារៀល អ័រ ជេន
សេស្យា អេ ប៉េរ៉េហ្សូ ជុញ្ជ័រ
ហ្វូឆាដ ភៀ លូ
ម៉ែខល ជេ រៀល
អេដសិន ឌី ដី វីប៊ីរ៉ូ
ប្រាត ខេ វីសេនមេ
ឌីក សេបាលដ៍
ម៉ូហ្សាត បី សោរ៉េស
កាឡូស អេ សូលីស
ណារ៉េឡេន ឌី សូហ្សា ឡូប៉េស
គូហ្សូ តាលីរ៉ូ
ជេវ៉ាដូ ជេ វិលហោម
អូម៉ា វីឡាឡូបូស
ខេវិន ជេ វីធីន

ដបុលយូ ត្រីស្តូហ្វី វេខេល
ក្រេហ្គ ធី វ៉ាយ
អាឡាន់ ជេ វ៉េប
ជីម អិល វ៉ាយ

អស់អ្នកដែលគាំទ្រ សូមបង្ហាញការគាំទ្រ។

មានការជំទាស់ សូមបង្ហាញ។

ត្រូវបានដាក់ស្នើសុំឲ្យយើងគាំទ្រដល់រ៉ូសម៉ារី អិម វិគសិម ជាប្រធានអង្គការបឋមសិក្សាទូទៅ
ព្រមជាមួយនឹង ជីន អេ ស្ទ្វីន ជាទីប្រឹក្សាទីមួយ និងឆីរីល អេ អេសធីន ជាទីប្រឹក្សាទីពីរ។

អស់អ្នកដែលគាំទ្រ សូមបង្ហាញ។

មានការជំទាស់ សូមបង្ហាញ។

ត្រូវបានដាក់ស្នើសុំឲ្យយើងគាំទ្រដល់អ្នកមានសិទ្ធិអំណាចទូទៅដទៃទៀត ពួកចិតសិបនាក់ប្រចាំតំបន់
និងគណៈប្រធានអង្គការជំនួយ ដូចដែលបានតែងតាំងថ្មីៗ។

អស់អ្នកដែលគាំទ្រ សូមបង្ហាញការគាំទ្រ។

មានការជំទាស់ សូមបង្ហាញ។

ប្រធាន ម៉ែនសុន តាមដែលខ្ញុំអាចមើលឃើញការគាំទ្រនៅក្នុងមជ្ឈមណ្ឌលសន្តិសីទត្រូវបានបង្ហាញ
ការគាំទ្រជាឯកច្ឆន្ទ តាមសំណើ។

សូមអរគុណបងប្អូនប្រុសស្រីទាំងឡាយ ចំពោះការគាំទ្រ សេចក្តីជំនឿ ការប្តេជ្ញាចិត្ត និងការអធិស្ឋានរបស់
អ្នក។

យើងសូមអញ្ជើញគណៈប្រធានអង្គការជំនួយទូទៅ ដែលត្រូវបានហៅថ្មីមកខាងមុខ អង្គុយនៅកន្លែង
របស់ពួកគាត់ នៅលើវេទិកា។